




របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ សមាជលើកទី១ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១១



ខ្ញុំព្រះករុណាខ្ញុំបាទសូមថ្វាយបង្គំព្រះថេរានុត្តរៈគ្រប់ព្រះអង្គដែលគង់ជាវត្តមាននៅទីនេះ
សូមគោរព និងស្វាគមន៍ លោក លោកស្រី ជាភ្ញៀវភិក្ខុយស និងបងប្អូនជនរួមជាតិ ទាំងអស់ជា
ទីរាប់អានអង្គសមាជជាទីគោរព។

តាងនាមឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍ ខ្ញុំព្រះករុណាខ្ញុំបាទ សូមធ្វើរបាយការណ៍ ស្តីពី ការងារ
របស់គណបក្សជូនអង្គសមាជជ្រាបដូចតទៅ៖

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានផ្ដើមបង្កើតឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ
២០០៥ ដោយពលរដ្ឋមួយក្រុមតូច ដែលមានចិត្តគំនិត និងទស្សនៈប្រហាក់ប្រហែល គ្នាក្នុងការ
ដោះស្រាយបញ្ហាសង្គមខ្មែរ។ ក្រុមស្ថាបនិកនេះ បានបំពេញបែបបទបង្កើត គណបក្សសម្ព័ន្ធ
ដើម្បីប្រជាធិបតេយ្យឡើង ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ ហើយក៏បានទទួលស្គាល់
ចុះបញ្ជីជាផ្លូវការតាមប្រកាសក្រសួងមហាផ្ទៃ លេខ៧៩១ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ
២០០៦។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយើង បានបង្កើតឡើង ក្នុងស្ថានភាពមួយ ដ៏លំបាក បំផុត
ដោយសារខ្វះខាតទាំងធនធានមនុស្សដែលហ៊ានប្រឈមរាល់គំនិតត្រួតត្រា អាត្មា និយម តែ
មានឥទ្ធិពល នៅក្នុងសង្គមខ្មែរ និង ខ្សត់ខ្សោយប្រភពថវិកា ព្រមជាមួយនេះ នៅមានការ
យោសនាមូលបង្គាប់ ពីអ្នកនយោបាយមួយក្រុមដ៏ល្បី ដែលគេប្រសិទ្ធនាម ខ្លួនគេថា ជាអ្នក
ប្រជាធិបតេយ្យ ដោយចោទយើងថា ជាក្រុមលក់ខ្លួន ជាគណបក្ស អាយ៉ង ។ ក៏ប៉ុន្តែឧបសគ្គ
ទាំងនេះ ពុំអាចវាយបំបាក់ ឬក៏រារាំងនូវការប្តេជ្ញាចិត្តដ៏មុះមុត របស់ពួកយើងបានឡើយ ព្រោះ
យើង មានលក្ខណៈសម្បត្តិពិសេស ដែលអ្នកទាំងនោះ គ្មាន គឺ ភាពសុចរិត បេះដូងបរិសុទ្ធ ចង់
ជួយពលរដ្ឋរបស់យើងពិតប្រាកដ និងមាន ទស្សនៈច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាសង្គម
ជាតិ ដែលអ្នកនយោបាយទាំងនោះ ពុំបានយកចិត្តទុកដាក់ ឬក៏យល់មិនដល់ ។ យើងបាន
កំណត់យ៉ាងច្បាស់ នូវប្រភពបញ្ហា ទាំងអស់ក្នុងសង្គមជាតិខ្មែរ តាំងពីដើម រៀងៗមកគឺ

អំណាចប្រមូលផ្តុំ ជាមូលហេតុ ធ្វើឱ្យបាត់តុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងប្រជា
ពលរដ្ឋ ដែលជាម្ចាស់ប្រទេស ម្ចាស់អំណាច នាំឱ្យអ្នកកាន់អំណាចគ្រប់ ជំនាន់ប្រើអំណាចដោយ
រំលោភគ្មានកោតក្រែង គ្មានការទទួលខុសត្រូវ ហើយក៏ជាហេតុមួយធ្វើអោយពលរដ្ឋយើង
អសកម្មផងដែរ។

ចំណែកពលរដ្ឋជាម្ចាស់អំណាច ពុំមានលទ្ធភាពប្រើសិទ្ធិរបស់ខ្លួន ឱ្យបានទាន់ពេលវេលា ដើម្បី
ទប់ស្កាត់មិនអោយ អ្នកកាន់អំណាច នាំប្រទេសជាតិធ្លាក់ក្នុងភាពមហន្តរាយ ដូច ដែលប្រវត្តិ
សាស្ត្រ បានបង្ហាញយើងគ្រប់ៗគ្នា រួចមកហើយ ។ ពលរដ្ឋយើងត្រូវបាន អ្នកនយោបាយបំពុល
ដោយប្រើគ្រប់មធ្យោបាយលែង ឱ្យខ្វល់ខ្វាយពីរឿងនយោបាយ ប្រទេសជាតិ ឬក៏ត្រូវបានអ្នក
នយោបាយបោកបញ្ឆោត ឱ្យធ្លាក់ខ្លួនចូលបំរើនយោបាយ ទាំងឯងដិតឯងល់។

អង្គសមាជជាទីគោរព

ដោយសារហេតុផលដូចបានរៀបរាប់ខាងលើនេះហើយ ចាប់តាំងពីថ្ងៃដែលគណបក្សយើងបាន
បង្កើតឡើង យើងបានកំណត់នូវកិច្ចការសំខាន់ជាអាទិភាពរបស់ពួកយើងគឺ ការពន្យល់ឱ្យ
ពលរដ្ឋយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ ពីប្រយោជន៍នៃកិច្ចប្រតិបត្តិ ព្រះធម៌ ដែលជាមេរៀន
របស់ព្រះសម្មាសម្ពុទ្ធ ពីសីលធម៌សង្គម និងតម្លៃពិតរបស់ជីវិត ដោយផ្តល់ នូវទិន្នន័យសំខាន់ៗ
ជាមូលដ្ឋានសម្រាប់ពលរដ្ឋយកទៅពិចារណា ពង្រឹងសមត្ថភាព ដើម្បីកសាងជីវភាពរស់នៅ
ប្រចាំថ្ងៃ និងចូលរួមកសាងសង្គមជាតិរបស់ខ្លួន ។

ដើម្បីលុបបំបាត់នូវប្រព័ន្ធដឹកនាំប្រើអំណាចប្រមូលផ្តុំ ដែលធ្វើឱ្យមនុស្សខ្លះនៅក្នុងសង្គមអាចរួច
ផុតពីប្រព័ន្ធច្បាប់ ឬនៅពីលើច្បាប់ ដើម្បីឱ្យអ្នកនយោបាយងាកមករកផ្លូវសុចរិត មិនប្រើ
នយោបាយប្រជាភិបុត និង ទទួលខុសត្រូវរាល់សកម្មភាពរបស់ខ្លួនចំពោះមុខ ប្រជាពលរដ្ឋ
ដោយផ្ទាល់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់ចេញនូវយន្តការផ្តល់ចំណុច និងធ្វើការ
ពន្យល់បកស្រាយ ឱ្យពលរដ្ឋយល់ពីអត្ថប្រយោជន៍នៃចំណុចនីមួយៗនៃយន្តការនេះដើម្បីសំរេច
ចិត្តចូលរួមក្នុងចលនាមួយនេះ ដោយយល់ដឹង និងស្គាល់ពី គោលដៅច្បាស់លាស់។ គោលដៅ
យើងនៅឆ្ងាយ តែជាគោលដៅដែលយើងអាចទៅដល់។ ទន្ទឹម នេះ គណបក្សសម្ព័ន្ធដើម្បីប្រជា
ធិបតេយ្យក៏នៅមានកាតព្វកិច្ចមួយ ទៀត គឺ ការរៀបចំរចនាសម្ព័ន្ធដឹកនាំថ្នាក់កណ្តាល និងថ្នាក់
មូលដ្ឋានរបស់ខ្លួនផងដែរ។ ជាក់ស្តែង បងប្អូនយើងបានមកជួបជុំគ្នាថ្ងៃនេះចូលរួមសមាជដើម្បី
សម្រេចធ្វើវិសោធនកម្មលក្ខន្តិកៈ ឆ្នាំ២០០៦ សំរេចជ្រើសតាំងគណៈកម្មាធិការកណ្តាល ជា
ពិសេស បោះឆ្នោតសំដាត់ ជ្រើសរើសប្រធានគណបក្ស ជ្រើសតាំងអនុប្រធាន អគ្គលេខាធិការ

ដើម្បីដឹកនាំ គណបក្សក្នុងអាណត្តិថ្មី ។ កន្លងមក គណបក្សបានបំពេញ ការងាររៀបចំរចនាសម្ព័ន្ធ បានលទ្ធផលដូចខាងក្រោម៖

១. គណបក្សបានចូលរួមដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០០៧ បាន ២៥ឃុំ ក្នុងខេត្តចំនួន៥។

២. នៅឆ្នាំ២០០៨ គណបក្សបានចូលរួមការបោះឆ្នោតជាតិដោយបានដាក់បេក្ខភាពទូទាំងប្រទេសចំនួន ២៤ខេត្ត/ក្រុង និងបានទទួលសម្លេងគាំទ្រសរុបចំនួន ៦៨៩០៩ សំលេង។

ក្រោយការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០០៨ គណបក្សយើងនៅតែបន្តសកម្មភាពរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវយុទ្ធវិធីដដែលគឺ ១.ពន្យល់ ២.ពន្យល់ ៣.នៅតែបន្តពន្យល់។

ប្រជាពលរដ្ឋដែល យល់ពីគោលនយោបាយរបស់បក្ស បានចូលរួមយ៉ាងសកម្មទាំងកម្លាំង ទាំងស្មារតី ទាំងបញ្ញា និងថវិកា ទ្រទ្រង់ដំណើរការការងាររបស់គណបក្សយើងដល់សព្វថ្ងៃនេះ។

ជាក់ស្តែង បើគ្មានការចូលរួមរបស់បងប្អូនទេនោះ ថ្ងៃនេះយើងក៏ពុំអាចមានលទ្ធភាពរៀបចំដំណើរការសមាជលើកទី១របស់យើងបានដែរ។ ការរៀបចំការិយាល័យបក្សខេត្ត/រាជធានី ឃុំ/សង្កាត់គឺ សុទ្ធតែកើតឡើងពីការយល់ដឹង និងផ្ដួចផ្ដើមរបស់បងប្អូនទាំងអស់ ចំណែកការិយាល័យកណ្តាលរបស់គណបក្ស គ្រាន់តែ ជួយសំរួលបែបបទ និងនីតិវិធីជូនតែ ប៉ុណ្ណោះ។ មកដល់ពេលនេះ គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យមានការិយាល័យបក្សប្រចាំខេត្ត/រាជធានីចំនួន៩ និងមានតំណាងតាម ខេត្តមួយចំនួនទៀត។ រីឯការិយាល័យគណបក្សតាមឃុំ/សង្កាត់ សមាជិក និងអ្នកគាំទ្រ យើងបានបង្កើតជាបន្តបន្ទាប់តាមលទ្ធភាព និងសភាពជាក់ស្តែង។

អង្គសមាជជាទីគោរព

ដើម្បីឆ្លើយតបទៅនឹងការងារ អនុវត្តជាក់ស្តែង គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចបង្កើតក្រុមការងារមួយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១០ ដើម្បីពិនិត្យសិក្សាលក្ខន្តិកៈឆ្នាំ ២០០៦ ឡើងវិញ។ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១០ ក្រុមការងារនេះក៏បានលើកសំណើធ្វើវិសោធនកម្មលក្ខន្តិកៈដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ពិភាក្សា ។ គណៈកម្មាធិការ អចិន្ត្រៃយ៍បានពិភាក្សាចប់សព្វគ្រប់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១០។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១១គណៈកម្មាធិការនាយកបានជួបប្រជុំគ្នាស្តាប់របាយការណ៍ និងសំណើសុំធ្វើ វិសោធនកម្មលក្ខន្តិកៈ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ហើយបានសម្រេចចែកអត្ថបទលក្ខន្តិកៈថ្មីនេះ ជូនទៅតំណាងការិយាល័យខេត្ត/រាជធានី ដើម្បីពិភាក្សា និងលើកជា មតិ។ ពេលនោះដែរអង្គប្រជុំគណៈកម្មាធិការនាយកក៏បានសម្រេចរៀបចំធ្វើសមាជនៅ ខែវិច្ឆិកា ឆ្នាំ២០១១ និងបានឯកភាពប្រគល់ការងារជ្រើសរើសគណៈកម្មការរៀបចំសមាជឱ្យទៅគណៈកម្មាធិការអចិន្ត្រៃយ៍ ។ គណៈកម្មាធិការនាយកបានជួប

ប្រជុំគ្នា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១១ និងម្តងទៀត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១១ ពិភាក្សាលើកជាមតិលើខ្លឹមសារលក្ខន្តិកៈ និងបានឯកភាពគ្នាដាក់ជូនអង្គសមាជអនុម័តថ្ងៃនេះ។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១១នោះដែរ អង្គប្រជុំក៏បានស្តាប់របាយការណ៍របស់គណៈកម្មការសមាជស្តីពីដំណើរការរៀបចំសមាជ ។ ក្នុងឱកាសនោះ គណៈកម្មការសមាជក៏បានប្រកាសដល់សមាជិកគណៈកម្មាធិការនាយកទាំងអស់ ដែលមានបំណងចង់ឈរឈ្មោះជាបេក្ខភាព ប្រធានគណបក្ស ឱ្យបញ្ជូនឈ្មោះមកគណៈកម្មការនេះឱ្យបានមុន ដំណាច់ខែកញ្ញា ឆ្នាំ២០១១ ។ មកដល់ថ្ងៃកំណត់ គណៈកម្មការសមាជ ពុំបានទទួលឈ្មោះបេក្ខភាពណាផ្សេងទៀតក្រៅពីបេក្ខភាពរបស់លោក ខឹម វាសនា ដែលស្នើឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍។ ចំណែកនីតិវិធីជ្រើសរើសបេក្ខភាព គណៈកម្មាធិការកណ្តាលថ្មីគឺ ធ្វើឡើងតាមរយៈបញ្ជីឈ្មោះដែលស្នើឡើងដោយការិយាល័យបក្សខេត្ត/រាជធានី និងសម្ព័ន្ធយុវជន។ គណៈកម្មាធិការអចិន្ត្រៃយ៍បានធ្វើការពិភាក្សាលើបញ្ជីឈ្មោះទាំងអស់ចំនួនបីដងគឺ ថ្ងៃទី៦ ខែកញ្ញា ថ្ងៃទី១ ខែតុលា និងជាចុងក្រោយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១១ រួចបានឯកភាពគ្នាសំរេចចេញនូវបញ្ជីឈ្មោះបេក្ខភាពគណៈកម្មាធិការកណ្តាល និង គណៈកម្មាធិការកណ្តាលបំរុងរួមមួយដែលយើងបានចែកជូនតំណាងការិយាល័យបក្សខេត្ត/រាជធានី និង សម្ព័ន្ធយុវជន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១១ ។ បញ្ជីឈ្មោះសមាជិកគណៈ កម្មាធិការកណ្តាល និង គណៈកម្មាធិការកណ្តាលបំរុង ក៏ត្រូវបានចែកជូន សមាជិក អង្គសមាជរួចរាល់ហើយដែរ ។

មុននឹងបញ្ចប់ ខ្ញុំសូមស្នើសមាជិក សមាជិការ អង្គសមាជទាំងមូល បើយល់ព្រមអនុម័ត លើលក្ខន្តិកៈរបស់យើង និងគាំទ្រសមាជិកគណៈកម្មាធិការកណ្តាល និង គណៈកម្មាធិការកណ្តាលបំរុង ដែលមានរាយនាមក្នុងបញ្ជីឈ្មោះស្រាប់ សូមមេត្តាលើកដៃឡើង ។ សូមអរគុណ ។